



ជួយខ្លួនឯងដើម្បីបន្ថយការឈឺចាប់ក្នុងពេលឈឺពោះសម្រាល

REBOZO



Rebozo

- Rebozoជាអារដែលអាចប្រើប្រាស់អំឡុងពេលមានផ្ទៃពោះ និងសម្រាលដើម្បីបន្ថយបន្ថយការឈឺចាប់
- អ្នកកំដរអាចម៉ាស្សាដោយរុំអារ Rebozoជុំវិញខ្លួនស្រ្តី ហើយធ្វើចលនាតិចៗ យឺតៗ ហើយឈប់



Co-funded by the
Erasmus+ Programme
of the European Union



The European Commission's support for the production of this publication does not constitute an endorsement of the contents, which reflect the views only of the authors, and the Commission cannot be held responsible for any use which may be made of the information contained therein.



Univerza v Ljubljani

